


ព្រះគម្ពីរសម្រាប់កុមារ  
អំណោយ

នៅពេលដែលព្រះ  
បង្កើតអ្វីៗទាំងអស់



និពន្ធដោយ៖ Edward Hughes

គូររូបដោយ៖ Byron Unger; Lazarus  
Alastair Paterson

សម្របសម្រួលដោយ៖ Bob Davies; Tammy S.

បកប្រែដោយ៖ [www.christian-translation.com](http://www.christian-translation.com)

ផលិតដោយ៖ Bible for Children  
[www.M1914.org](http://www.M1914.org)

©2022 Bible for Children, Inc.

អាជ្ញាប័ណ្ណ៖ អ្នកមានសិទ្ធិថតចម្លងឬបោះពុម្ពរឿងនេះដរាប  
ណាអ្នកចម្លងឬបោះពុម្ពរឿងកមិនលក់វា។




អ្នកណាបង្កើតយើង? ព្រះគម្ពីរជាព្រះបន្ទូល  
របស់ព្រះប្រាប់ពីរបៀបដែលពូជមនុស្សបាន  
ចាប់ផ្តើម។ តាំងពីយូរយារណាស់មកហើយព្រះ  
បង្កើតមនុស្សដំបូងហើយដាក់ឈ្មោះ  
គាត់ថាអាដាម។



ព្រះបានបង្កើតអ្វីៗដោយចេញពីដួលីដី។ នៅ  
ពេលដែលព្រះដកដង្ហើមចូលទៅក្នុងអ្វីៗដោយ  
គាត់បានរស់ឡើងវិញ។ គាត់បានរកឃើញខ្លួន  
ឯងនៅក្នុងសួនច្បារដ៏ស្រស់ស្អាតមួយ  
ឈ្មោះអេដេន។



មុនពេលព្រះបង្កើតអ័ដាមទ្រង់បានបង្កើត  
ពិភពលោកដ៏ស្រស់ស្អាតពោរពេញទៅដោយអ្វី  
ដែលអស្ចារ្យ។



មួយជំហានម្តង ៗ ព្រះបាទបង្កើតកន្លែងឡើង  
កន្លែងទីវាលវាលស្មៅជ្រកអូបនិងដើមឈើខ្ពស់  
ៗ សត្វស្លាបដែលមានពន្លឺក្នុងយុំដែលកំពុង  
សំងំធ្វើឱ្យត្រីបាឡែនរអិលនិងខ្យងរអិល។ តាម  
ពិតព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់

នៅទីនោះក៏អ្វីៗទាំងអស់។



នៅដើមដំបូងមុនពេលព្រះបង្កើតអុ  
វិញទាំងអស់គ្មានអ្វីក្រៅពីព្រះ  
ឡើយ។ គ្មានមនុស្សឬទិ  
កនៃដំបូងៗទេ។ គ្មានអ្វី  
គ្មានពពួកនិងគ្មាន  
ភាពដឹងដឹង។ មិន  
ឡើងនិងមិនធ្លាក់ចុះ  
។ គ្មានម្សិលមិញនិង  
គ្មានថ្ងៃស្អែក។ មានតែ  
ព្រះទេដែលគ្មានការចាប់ផ្តើម។  
បន្ទាប់មកព្រះបានប្រព្រឹត្ត!



នៅដើមដំបូងព្រះ  
បានបង្កើតផ្ទៃមេឃនិងផែនដី។





ហើយដែលដឹកនាំរាងនិងទទេ។  
ហើយភាពងងឹតបាន  
កើតឡើងនៅ  
មុខទឹកជ្រៅ។  
បន្ទាប់មក  
ព្រះមាន  
បន្ទូល។  
"ឆ្លៀត  
យោង  
ព្រះ"



ហើយមានពន្លឺ។ ព្រះជាម្ចាស់ហៅពន្លឺថ្ងៃនិង  
ភាពងងឹតព្រះអង្គហៅយប់។ ហើយពេលល្ងាច  
និងពន្លឺថ្ងៃនិងភាពងងឹតពេលព្រឹកគឺជា  
ថ្ងៃដំបូង។



នៅថ្ងៃទីពីរព្រះជាម្ចាស់បាននាំទឹកនៃមហាសមុទ្រសមុទ្រនិងបឹងឱ្យមានសណ្តាប់ធ្នាប់ក្រោមមេឃ។ នៅថ្ងៃទីបីព្រះមានបន្ទូលថា “សូមឱ្យដីស្តុកលេចចេញមក”។ ហើយវាបានកើតឡើង។



ព្រះជាម្ចាស់ក៏បង្ហាបំឱ្យស្មៅនិងដុំដីនិងគុម្ពឈើ  
និងដើមឈើលេចឡើង។ ហើយពួក

គេបានបង្ហាញខ្លួន។  
ហើយឈើនិងដើមឈើ  
លេចយពេលល្ងាច

និងពេលព្រឹកគឺជាថ្ងៃទីបី។



បន្ទាប់មកព្រះបានបង្កើតព្រះអាទិត្យព្រះ  
ចន្ទនិងផ្កាយជាច្រើនដែលគ្មាន  
នរណាអាចរាប់វាបានឡើយ។  
ល្ងាចនិងព្រឹកជាថ្ងៃទីបួន។




សត្វសមុទ្រ និងត្រី  
និងបក្សីបានជាប់  
ក្នុងបញ្ជីរបស់ព្រះ។  
នៅថ្ងៃទីប្រាំគាត់  
បានធ្វើត្រីដាវធំនិង  
ត្រីសាឌីនតូចៗ,  
សត្វស្លាបដែលមាន  
ជើងវែងនិងសត្វ  
ស្លាបហើរតិចៗដែល  
សប្បាយរីករាយ។



ព្រះជាម្ចាស់បាន  
បង្កើតត្រីគ្រប់  
ប្រភេទដើម្បីបំពេញ  
ទឹកនៅលើផែនដី  
និងបក្សីគ្រប់  
ប្រភេទដើម្បីរីករាយ  
ជាមួយដីនិងសមុទ្រ  
និងមេឃ។ ហើយ  
ពេលល្ងាចនិងពេល  
ព្រឹកគឺជាថ្ងៃទីប្រាំ។




បន្ទាប់ពីនោះព្រះបាទមានបន្ទូលម្តងទៀត។  
គាត់បាននិយាយថា "សូមឱ្យផែនដីបង្កើត  
សត្វមានជីវិត..." សត្វនិងសត្វល្អិតគ្រប់  
ប្រភេទនិងសត្វល្អិតបានកើតមក។ មានដំរី  
ញីផែនដីនិងសត្វយុំរវល់។





ស្នាអាក្រក់និងក្រពើដែលមិនចេះរឹងស្នូត។  
ដង្កូវដង្កូវនិងកូនកណ្តុរថ្នាល់ខ្ទួច។ សត្វហ្សឺរ៉ាហ្វ  
ទំនើងនិងស៊ីសត្វផ្កា។ សត្វគ្រប់ប្រភេទត្រូវ  
បានបង្កើតឡើងដោយព្រះនៅថ្ងៃនោះ។


ល្ងាចនិងព្រឹកជាថ្ងៃទីប្រាំមួយ។និងក្រពើដែល។



ព្រះបានធ្វើអ្វីផ្សេងទៀតនៅថ្ងៃទីប្រាំមួយ - អ្វី  
ដែលពិសេសខ្លាំងណាស់។ ឥឡូវនេះអ្វីៗបាន  
ត្រៀមរួចរាល់សម្រាប់បុរស។ មានអាហារនៅវាល  
និងសត្វដើម្បីបម្រើគាត់។  
ហើយព្រះជាម្ចាស់បានមាន  
បន្ទូលថា “ចូរយើងបង្កើត  
មនុស្សដូចរូបយើង  
ចុះសូមឱ្យគាត់ធ្វើជា  
ម្ចាស់លើអ្វីៗទាំង  
អស់នៅលើ  
ផែនដី”។



ដូច្នោះព្រះបង្កើតបុរសម្នាក់  
នៅក្នុងរូបភាពផ្ទាល់ខ្លួន  
របស់គាត់។ នៅក្នុងរូប  
ភាពនៃព្រះគាត់បាន  
បង្កើតគាត់ ...



ព្រះបាននិយាយទៅ  
កាន់អាដាម។

"បរិភោគអ្វីដែល  
អ្នកប្រាថ្នាពីស្ថាន  
ច្បារប៉ុន្តែកុំបរិភោគ  
ពីដើមនៃចំណេះ  
ដឹងនិងអាក្រក់។  
ប្រសិនបើអ្នក  
បរិភោគពីដើមនោះ  
អ្នកប្រាកដជាស្លាប់ជា  
មិនខាន"។



ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ "វាមិន  
ល្អទេដែលមនុស្សត្រូវនៅម្នាក់ឯងខ្ញុំនឹងបង្រៀន  
អ្នកជួយគាត់ ព្រះជាម្ចាស់បាននាំ  
សត្វស្លាបនិងសត្វទាំងអស់មក  
កាន់អាដាម។" អាដាមដាក់ឈ្មោះ  
ពួកគេទាំងអស់។ គាត់ច្បាស់ជា  
ដឹងខ្លាំងណាស់ក្នុងការធ្វើ

ដូច្នោះ។



ប៉ុន្តែក្នុងចំណោម  
សត្វស្លាបនិងសត្វ  
ទាំងអស់គ្មានដៃគូសម  
ស្របសម្រាប់អាដាមទេ។



ព្រះជាម្ចាស់បាននាំអាដាមចូលទៅក្នុងការ  
គេងលក់ស្អប់ស្អល់។ ដោយយកនឹងជំនិរបស់  
បុរសដែលកំពុងដេកចេញព្រះ  
បង្កើតស្ត្រីចេញពីនឹងជំនិ  
របស់អ័ដាម។ ស្ត្រីដែលព្រះ  
បានបង្កើតពិតជា  
ត្រឹមត្រូវដើម្បីធ្វើ  
ជាដៃគូរបស់  
អាដាម។



ព្រះបានបង្កើតអ្វីៗទាំងអស់ក្នុងរយៈ  
ពេលប្រាំមួយថ្ងៃ។ បន្ទាប់មកព្រះ  
បានប្រទានពរដល់ថ្ងៃទីប្រាំពីរ  
ហើយធ្វើឱ្យវាជាថ្ងៃឈប់សម្រាក។



នៅក្នុងសួនច្បារអេដែនអាដាមនិងអេ  
វ៉ាភរិយារបស់គាត់មានសុភមង្គលល្អ  
ឥតខ្ចោះគោរពតាមព្រះ។ ព្រះ  
ជាម្ចាស់ជាព្រះអម្ចាស់ជាអ្នកផ្គត់ផ្គង់  
លំនឹងជាមិត្តរបស់ពួកគេ។





នៅពេលដែលព្រះបង្កើតអ្វីៗទាំងអស់  
រឿងមួយពីព្រះបន្ទូលរបស់ព្រះគឺព្រះគម្ពីរ

ត្រូវបានរកឃើញនៅក្នុង

លោកុប្បត្តិ ១-២

"ច្រកចូលពាក្យរបស់អ្នកផ្តល់ពន្លឺ"  
ទំនុកដំកើង ១១៩:១៣០



၆ပဲ



រឿងព្រះគម្ពីរនេះប្រាប់យើងអំពីព្រះដ៏អស្ចារ្យរបស់យើង  
ដែលបានបង្កើតយើងហើយដែលចង់អោយអ្នកស្គាល់  
ទ្រង់។

ព្រះដឹងថាយើងបានធ្វើអំពើអាក្រក់ដែលទ្រង់ហៅថា  
បាប។ ការដាក់ទណ្ឌកម្មចំពោះអំពើបាបគឺសេចក្តី  
ស្លាប់ប៉ុន្តែព្រះស្រឡាញ់អ្នកខ្លាំងណាស់ទ្រង់បានបញ្ជូន  
ព្រះរាជបុត្រាតែមួយរបស់ទ្រង់គឺព្រះយេស៊ូវមកសុគត  
នៅលើឈើឆ្កាងហើយត្រូវទទួលទោសចំពោះអំពើបាប  
របស់អ្នក។ បន្ទាប់មកព្រះយេស៊ូវបានមានព្រះជន្មរស់  
ឡើងវិញហើយត្រឡប់ទៅផ្ទះវិញទៅស្ថានសួគ៌!  
ប្រសិនបើអ្នកជឿលើព្រះយេស៊ូវហើយសុំឱ្យទ្រង់អត់  
ទោសបាបរបស់អ្នកនោះទ្រង់នឹងធ្វើ! ទ្រង់នឹងយាង  
មកហើយរស់នៅក្នុងអ្នកឱ្យរស់នេះហើយអ្នកនឹងរស់  
នៅជាមួយទ្រង់ជារៀងរហូត។



ប្រសិនបើអ្នកជឿថានេះជាការពិតសូមនិយាយទៅ  
កាន់ព្រះ៖

សូមគោរពព្រះយេស៊ូវខ្ញុំជឿថាអ្នកគឺជាព្រះហើយបាន  
ក្លាយជាបុរសម្នាក់ដែលត្រូវស្តាប់ជំនួសអំពើបាបខ្ញុំ  
ហើយឥឡូវនេះអ្នករស់ឡើងវិញ។ សូមចូលមកក្នុងជីវិត  
ខ្ញុំហើយអត់ទោសបាបខ្ញុំដើម្បីឱ្យខ្ញុំអាចមានជីវិតថ្មី  
ឥឡូវនេះហើយថ្ងៃណាមួយនឹងនៅជាមួយអ្នកជារៀងរ  
ហូត។ ជួយខ្ញុំឱ្យស្តាប់បង្គាប់អ្នកហើយរស់នៅដើម្បីអ្នក  
ជាកូនរបស់អ្នក។ អាម៉ែន។

អានព្រះគម្ពីរហើយនិយាយជាមួយព្រះជារៀងរាល់ថ្ងៃ!  
យ៉ូហាន ៣:១៦

